

ច្បាប់ស្តីពី ក្រុមប្រឹក្សាស្តីពី ព្រះបាទ នរោត្តម

ផ្សែងកំពុងហុយពីបំពង់ផ្សែង ព្រោះវានឹងចេញដំណើរ ឥឡូវនេះ, បើសិនព្រះអង្គ មិនព្រមទទួលយកសន្និសីទសញ្ញា យើងនឹងចាប់ព្រះអង្គយកទៅដាក់លើកប៉ាលនោះ ហើយ យាងព្រះអង្គ ទៅជាមួយខ្ញុំ។

ព្រះអនុជ ជាឧបរាជ្យ ព្រះអង្គស្ថិតនៅក្រៅក្រឡាបន្ទំ តែជារឿយៗ ទ្រង់អើតតាមបង្អួច ហើយមានព្រះបន្ទូលទៅកាន់ព្រះ រៀមថា :

- សូមព្រះរៀម កុំភ័យបារម្ភឱ្យសោះ, ទូលព្រះបង្គំ នៅតែ ស្មោះនឹងព្រះអង្គជានិច្ច។
- ហ្នឹងនរោត្តម ទ្រង់មានព្រះបន្ទូលពីក្នុងក្រឡាបន្ទំ សួរទៅ លោក អភិបាលបារាំង ថា : តើលោកនឹងធ្វើអ្វីដល់ខ្ញុំនៅ លើកប៉ាលនោះ ?
- លោក អភិបាល គាត់ឆ្លើយតបថា : រឿងនេះ ជាការណ៍ កិច្ចសំងាត់របស់ខ្ញុំ។

ឮដូច្នោះ ហ្នឹងនរោត្តម ព្រះអង្គក៏សុខចិត្តចុះហត្ថលេខា ទទួល យកសន្និសីទសញ្ញាដែលបារាំង គេបង្ខំឱ្យព្រះអង្គទទួលយកជាដាច់ ខាត។

នៅមាន ត